



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**គណៈកម្មការមូលបត្រកម្ពុជា**

លេខ: ០២០/១៩៧.....គ.ម.ក. ប្រ.ក

**ប្រកាស**

**ស្តីពី**

**ការទទួលស្គាល់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល**

\* \* \* \* \*

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**  
**និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការផ្ទេរមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ/បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្ទេរមូលបត្រមហាជន
- បានឃើញប្រកាសលេខ ០០៩/១៧ គ.ម.ក./ប្រ.ក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ

- យោងតាមការអនុម័តនៃសម័យប្រជុំពេញអង្គរបស់គណៈកម្មការមូលបត្រកម្ពុជានាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧

**សម្រេច**

**ជំពូកទី ១**

**បទប្បញ្ញត្តិទូទៅ**

**ប្រការ ១.- គោលបំណង**

ប្រកាសនេះមានគោលបំណងកំណត់ពីលក្ខខណ្ឌតម្រូវ និងនីតិវិធីដើម្បីផ្តល់ការទទួលស្គាល់ដល់ បុគ្គលដែលមានបំណងធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ព្រមទាំងកំណត់អំពីកាតព្វកិច្ចរបស់ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូល- បត្រមហាជន និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

**ប្រការ ២.- និយមន័យ**

និយមន័យពាក្យបច្ចេកទេសដែលប្រើនៅក្នុងប្រកាសនេះ ត្រូវបានកំណត់ក្នុងប្រការនេះ និងមាន នៅក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធនៃច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និង អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន÷

១- ការខកខានមិនបានសងបំណុល សំដៅដល់ព្រឹត្តិការណ៍ទាំងឡាយណាដែលនាំឱ្យបុគ្គលបោះ- ផ្សាយខកខានមិនបានសងបំណុលដែលរួមបញ្ចូលទាំងប្រាក់ដើម និង/ឬការប្រាក់ដូចមានចែងក្នុងលក្ខខណ្ឌ នៃមូលបត្របំណុល។

២- កិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល (Bondholders Representative Agreement) សំដៅដល់កិច្ចព្រមព្រៀងដែលធ្វើឡើងរវាងបុគ្គលបោះផ្សាយ និងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដូចមានចែងក្នុងប្រការ១០ នៃប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

៣- ទ្រព្យធានា សំដៅដល់ទ្រព្យដែលបុគ្គលបោះផ្សាយដាក់បញ្ចាំដើម្បីធានាដល់ការបោះផ្សាយលក់ មូលបត្របំណុលជាសាធារណៈ។

៤- ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល (Bondholders Representative) សំដៅដល់បុគ្គលដែល ទទួលបានការទទួលស្គាល់ពី **គ.ម.ក.** ដើម្បីធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលស្របទៅតាមបទ- ប្បញ្ញត្តិដែលមានជាធរមាន។



៥-អនុក្រឹត្យ សំដៅដល់អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះឆ្នោត និងការជួញដូរមូលបត្រ  
មហាជន។

**ជំពូកទី ២**

**លក្ខខណ្ឌ និងនីតិវិធីនៃការទទួលស្គាល់**

**ប្រការ ៣.- បុគ្គលដែលអាចដាក់ពាក្យស្នើសុំការទទួលស្គាល់**

បុគ្គលដាក់ពាក្យស្នើសុំការទទួលស្គាល់ធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលអាចជា៖

- ១- ធនាគារពាណិជ្ជ។
- ២- ក្រុមហ៊ុនមូលបត្រ។
- ៣- ភ្នាក់ងារបញ្ជីកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់។
- ៤- ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។

**ប្រការ ៤.- លក្ខខណ្ឌតម្រូវ**

បុគ្គលដាក់ពាក្យស្នើសុំធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវបំពេញលក្ខខណ្ឌដូចខាង  
ក្រោម៖

- ១- ចុះបញ្ជីពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា។
- ២- មានអាជ្ញាបណ្ណដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ។
- ៣- មានអភិបាល និងបុគ្គលិកជាន់ខ្ពស់ដែលមានលក្ខណសម្បត្តិ និងអត្ថចរិតល្អដូចមានចែងក្នុង  
អនុក្រឹត្យ។

៤- មានបុគ្គលិកដែលមានចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីធានាដំណើរការអាជីវកម្ម  
ប្រកបដោយប្រសិទ្ធភាព។

៥- មានបុគ្គលិកជំនាញផ្នែកច្បាប់។

៦- មានអភិបាលកិច្ចសាជីវកម្មរឹងមាំ ដោយមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់។

៧- មានផែនការអាជីវកម្មសម្រាប់រយៈពេល ១ (មួយ) ឆ្នាំ។

៨- ត្រូវមានរចនាសម្ព័ន្ធគ្រប់គ្រង និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដាច់ដោយឡែកពីអាជីវកម្មមូលបត្រ  
ឬអាជីវកម្មផ្សេងទៀត ដើម្បីបង្ការនូវសកម្មភាពដែលអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍។

ចំពោះក្រុមហ៊ុន ឬភ្នាក់ងារ ដែលទទួលបានអាជ្ញាបណ្ណ ឬការទទួលស្គាល់ពី **គ.ម.ក.** អាចធ្វើជា  
ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលបានដោយគ្រាន់តែដាក់ពាក្យស្នើសុំការទទួលស្គាល់ធ្វើជាភ្នាក់ងារ  
តំណាងម្ចាស់មូលបត្របំណុលតាមទម្រង់ដែលកំណត់ដោយ **គ.ម.ក.** ។





**ប្រការ ៥.- ពាក្យស្នើសុំការទទួលស្គាល់**

បុគ្គលដាក់ពាក្យស្នើសុំធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវបំពេញពាក្យស្នើសុំតាមទម្រង់ដែលកំណត់ដោយ **គ.ម.ក.** និងភ្ជាប់មកជាមួយនូវឯកសារ ដូចខាងក្រោម៖

- ១-វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។
- ២-វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។
- ៣-បណ្ណពន្ធប៉ាតង់ (ឆ្នាំចរន្ត) ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។
- ៤-លក្ខន្តិកៈក្រុមហ៊ុន ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។
- ៥-អាជ្ញាបណ្ណដែលចេញដោយអាជ្ញាធរពាក់ព័ន្ធ ថតចម្លងដោយមានការបញ្ជាក់ត្រឹមត្រូវ។
- ៦-អង្គការលេខ បញ្ជីរាយនាម និងប្រវត្តិរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់របស់បុគ្គលដាក់ពាក្យស្នើសុំ។
- ៧-វិធានត្រួតពិនិត្យផ្ទៃក្នុងពាក់ព័ន្ធទៅនឹងសកម្មភាពធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
- ៨-ផែនការអាជីវកម្មសម្រាប់រយៈពេល ១ (មួយ) ឆ្នាំ។
- ៩-លិខិតផ្ទេរសិទ្ធិក្នុងការចុះហត្ថលេខាក្នុងនាមក្រុមហ៊ុន។
- ១០-ឯកសារផ្សេងទៀតដែលតម្រូវដោយអគ្គនាយកនៃ **គ.ម.ក.** ។

**ប្រការ ៦.- ការបដិសេធលើពាក្យស្នើសុំ**

អគ្គនាយកនៃ **គ.ម.ក.** អាចបដិសេធលើពាក្យស្នើសុំធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលដោយផ្អែកលើមូលហេតុដូចខាងក្រោម៖

- ១-បុគ្គលដាក់ពាក្យស្នើសុំមិនបានបំពេញនូវលក្ខខណ្ឌណាមួយ ដែលមានចែងក្នុងប្រកាសនេះ ឬសេចក្តីណែនាំផ្សេងទៀតដែលធ្វើនៅក្រោមប្រកាសនេះ ឬបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
- ២-ព័ត៌មាន ឬឯកសារដែលបុគ្គលដាក់ពាក្យស្នើសុំបានដាក់នៅ **គ.ម.ក.** មានលក្ខណៈក្លែងបន្លំ ឬដែលនាំឱ្យយល់ខុស។
- ៣-បុគ្គលដាក់ពាក្យស្នើសុំស្ថិតក្នុងស្ថានភាពឈានទៅរកការបញ្ឈប់ ឬរំលាយអាជីវកម្ម។
- ៤-សេចក្តីសម្រេចរបស់តុលាការ ដែលតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំទូទាត់សងបំណុល មិនត្រូវបានអនុវត្តតាមទាំងស្រុង ឬមួយផ្នែកដោយបុគ្គលដាក់ពាក្យស្នើសុំនោះ។
- ៥-បុគ្គលដាក់ពាក្យស្នើសុំ ឬអភិបាល ឬបុគ្គលិកជាន់ខ្ពស់ របស់បុគ្គលដាក់ពាក្យស្នើសុំ៖
  - ក-បានធ្វើអាជីវកម្មដែលមានលក្ខណៈបោកបញ្ឆោត ឬកេងប្រវ័ញ្ច ឬមិនត្រឹមត្រូវ ដោយប្រការណាមួយ។
  - ខ-បានប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិ ដែលការពារសាធារណជនឱ្យជៀសផុតពីការខាតបង់ផ្នែកហិរញ្ញវត្ថុ ដោយសារតែភាពមិនស្មោះត្រង់ ឬអសមត្ថភាព ឬការប្រព្រឹត្តមិនត្រឹមត្រូវរបស់



បុគ្គលនោះ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ឬក្នុងការគ្រប់គ្រងក្រុមហ៊ុន។

គ- បានធ្វើ ឬជាប់ពាក់ព័ន្ធនឹងអាជីវកម្មណាមួយផ្សេងទៀត ដែលធ្វើឱ្យមានការសង្ស័យចំពោះសមត្ថភាព និងសុក្រឹតភាពនៃសេចក្តីសម្រេចរបស់ខ្លួន។

ឃ- ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាព ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន ដោយសារតែកេរ្តិ៍ឈ្មោះ បុគ្គលិកលក្ខណៈ សេចក្តីសុចរិត និងភាពដែលអាចទុកចិត្តបានផ្នែកហិរញ្ញវត្ថុរបស់បុគ្គលទាំងនោះ។

ង- ស្តែងចេញនូវភាពមិនអាចធ្វើអាជីវកម្មបាន ក្រោមលក្ខខណ្ឌនៃការទទួលស្គាល់ប្រកបដោយប្រសិទ្ធភាព ភាពស្មោះត្រង់ និងយុត្តិធម៌។

៦- បុគ្គលដាក់ពាក្យស្នើសុំ ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់របស់បុគ្គលដាក់ពាក្យស្នើសុំ ធ្លាប់ត្រូវបានប្រកាសក្ស័យធននៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៧- នៅពេលកើតមានហេតុការណ៍ណាមួយដែលអាច៖

ក- នាំឱ្យបុគ្គលដាក់ពាក្យស្នើសុំ ឬអភិបាល ឬបុគ្គលិកជាន់ខ្ពស់ ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់របស់បុគ្គលដាក់ពាក្យស្នើសុំ មិនអាចធ្វើអាជីវកម្មបានត្រឹមត្រូវ។

ខ- ឆ្លុះបញ្ចាំងពីភាពមិនអាចជឿជាក់បានលើវិធីធ្វើអាជីវកម្មរបស់បុគ្គលដាក់ពាក្យស្នើសុំ។

៨- បុគ្គលដាក់ពាក្យស្នើសុំមាន ឬអាចនឹងមានការពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការទទួលស្គាល់បុគ្គលដាក់ពាក្យស្នើសុំ អាចនឹងនាំឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ។

អគ្គនាយកនៃ គ.ប.ក. មិនត្រូវបដិសេធលើពាក្យស្នើសុំធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដោយមិនបានផ្តល់មូលហេតុជាលាយលក្ខណ៍អក្សរឡើយ។

**ប្រការ ៧.- ការជូនដំណឹងដល់បុគ្គលដាក់ពាក្យស្នើសុំ**

អគ្គនាយកនៃ គ.ប.ក. ត្រូវជូនដំណឹងអំពីការទទួលស្គាល់ ឬការមិនទទួលស្គាល់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ក្នុងរយៈពេលយ៉ាងយូរ ៤៥ (សែសិបប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានឯកសារពេញលេញ។

**ប្រការ ៨.- សុពលភាពនៃការទទួលស្គាល់**

ការទទួលស្គាល់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល មានសុពលភាពរយៈពេល ៣ (បី) ឆ្នាំ។ យ៉ាងតិច ៤៥ (សែសិបប្រាំ) ថ្ងៃ មុនការទទួលស្គាល់អស់សុពលភាព ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលដែលមានបំណងបន្តផ្តល់សេវា ត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពតាមទម្រង់ដែលកំណត់ដោយ គ.ប.ក. ។



ការដាក់ពាក្យស្នើសុំបន្តការទទួលស្គាល់ទៅ គ.ម.ក. នៅក្រោយកាលបរិច្ឆេទដែលការទទួលស្គាល់អស់ សុពលភាព ត្រូវចាត់ទុកជាការដាក់ពាក្យស្នើសុំការទទួលស្គាល់ថ្មី។

**ជំពូកទី ៣**

**តួនាទីរបស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល**

**ប្រការ ៩.- ការតាមដានបុគ្គលបោះផ្សាយ**

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

១- ត្រូវការពារផលប្រយោជន៍របស់ម្ចាស់មូលបត្របំណុល។

២- ត្រូវតាមដានទ្រព្យធានា ដែលបានដាក់ធានាសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលជា សាធារណៈ ដោយគោរពទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងមិន ត្រូវប្រើប្រាស់ទ្រព្យធានាទាំងនេះដើម្បីស្វែងរកប្រាក់ចំណេញឡើយ។

៣- ត្រូវតាមដានកម្រិតសាធនភាពរបស់បុគ្គលបោះផ្សាយដែលមានចែងក្នុងលក្ខខណ្ឌនៃមូលបត្រ បំណុលដែលបានបោះផ្សាយលក់។

៤- ត្រូវតាមដានការអនុវត្តលក្ខខណ្ឌនៃមូលបត្របំណុលដែលបានបោះផ្សាយលក់ (Terms and Conditions) និងកិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។

៥- ត្រូវអនុវត្តរាល់សកម្មភាពដែលចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ម្ចាស់មូលបត្របំណុល និងដោះស្រាយការទាមទាររបស់ម្ចាស់មូលបត្របំណុល។

៦- ត្រូវធានាថាមូលបត្របំណុលដែលបានធ្វើបរិវត្ត ឬទូទាត់សងត្រូវធ្វើឡើងដោយអនុលោមតាម លក្ខខណ្ឌនៃមូលបត្របំណុលដែលបានបោះផ្សាយលក់។

៧- ត្រូវរាយការណ៍ជូនម្ចាស់មូលបត្របំណុលយ៉ាងតិច ៦ (ប្រាំមួយ) ខែម្តង អំពីការអនុវត្តលក្ខខណ្ឌ នៃមូលបត្របំណុលដែលបានបោះផ្សាយលក់។

៨- ត្រូវស្នើសុំ ឬរៀបចំឱ្យមានកិច្ចប្រជុំរវាងម្ចាស់មូលបត្របំណុលទាំងអស់ជាមួយនឹងបុគ្គលបោះ- ផ្សាយ ក្នុងករណី៖

ក- មានបណ្តឹងជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខាដោយម្ចាស់មូលបត្របំណុលយ៉ាងតិច ១/១០ (មួយភាគដប់) នៃតម្លៃមូលបត្របំណុលដែលកំពុងចរាចរ

ខ- មានការកើតឡើងនូវព្រឹត្តិការណ៍ណាមួយ ដែលចាត់ទុកថាជាការខកខានមិនបានសង បំណុល ឬភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលយល់ឃើញថា មានការប៉ះពាល់ដល់ផលប្រយោជន៍របស់ ម្ចាស់មូលបត្របំណុល។





**ប្រការ ១០.- ការជូនដំណឹងដល់ម្ចាស់មូលបត្របំណុល**

ករណីបុគ្គលបោះផ្សាយមិនអនុវត្តតាមលក្ខខណ្ឌនៃមូលបត្របំណុល ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវជូនដំណឹងដល់ម្ចាស់មូលបត្របំណុលដែលមានឈ្មោះក្នុងបញ្ជីឈ្មោះម្ចាស់មូលបត្របំណុល។

ករណីមានកិច្ចប្រជុំម្ចាស់មូលបត្របំណុល ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវជូនដំណឹងដល់ម្ចាស់មូលបត្របំណុល ក្នុងរយៈពេលយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ មុនកិច្ចប្រជុំ ដោយបញ្ជាក់អំពី កាលបរិច្ឆេទ ពេលវេលា ទីកន្លែង និងកម្មវត្ថុនៃកិច្ចប្រជុំ។

**ប្រការ ១១.- យន្តការ និងនីតិវិធីក្នុងការអនុវត្តតួនាទី**

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវបង្កើតនូវយន្តការ នីតិវិធី និងវិធានចាំបាច់ដើម្បីអនុវត្តតួនាទីដូចមានចែងក្នុងជំពូកទី ៣ នេះ។

**ជំពូកទី ៤**

**ភាគព្រឹត្តិប្រតិបត្តិការសម្រាប់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល**

**ប្រការ ១២.- ការមិនអនុវត្តការងារដែលមានទំនាស់ផលប្រយោជន៍**

មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលរបស់បុគ្គលបោះផ្សាយ ក្នុងករណីភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល÷

១- ជាភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយ ឡើងទៅនៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុបរបស់បុគ្គលបោះផ្សាយ។

២- ជាបុគ្គលធានាការទូទាត់បំណុលរបស់បុគ្គលបោះផ្សាយ។

៣- មានបុគ្គលបោះផ្សាយជាភាគហ៊ុនិក ដែលកាន់កាប់ភាគហ៊ុនចាប់ពី ៥ (ប្រាំ) ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប។

៤- មានទំនាក់ទំនងហិរញ្ញវត្ថុសំខាន់ជាមួយបុគ្គលបោះផ្សាយ ក្រៅពីការទូទាត់សម្រាប់សេវាជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។

៥- ជាសមាគមរបស់បុគ្គលបោះផ្សាយ។

៦- មានទំនាក់ទំនងផ្សេងទៀត ដែលអគ្គនាយកនៃ គ.ម.ក. យល់ឃើញថាអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍ជាមួយបុគ្គលបោះផ្សាយ។

**ប្រការ ១៣.- ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល**

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈ ដែលមានចែងជាអប្បបរមានូវវិធានដូចខាងក្រោម÷

១- វិធានក្នុងការត្រួតពិនិត្យនូវរាល់កិច្ចការ ដោយមានការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលសមស្រប។



២-វិធានក្នុងការការពារផលប្រយោជន៍ម្ចាស់មូលបត្របំណុល។

៣-វិធានក្នុងការការពារទំនាស់ផលប្រយោជន៍។

៤-វិធានស្តីពីការរក្សាការសម្ងាត់។

៥-វិធាន នីតិវិធី និងគោលការណ៍ក្នុងការជូនដំណឹងឱ្យបានទាន់ពេល។

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈដែលបានរៀបចំឡើង អនុលោមតាមកថាខណ្ឌទី១ ខាងលើ និងក្រមសីលធម៌វិជ្ជាជីវៈដែលតម្រូវដោយអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើមាន។

**ប្រការ ១៤.- កិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល**

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងភ្នាក់ងារតំណាង ម្ចាស់មូលបត្របំណុល។ កិច្ចព្រមព្រៀងនេះត្រូវមាននិទ្ទេសចាំបាច់ជាអប្បបរមាដូចខាងក្រោម៖

១- អត្តសញ្ញាណរបស់គូភាគី។

២- ការតែងតាំងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។

៣- សិទ្ធិអំណាច តួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។

៤- កម្រៃសេវាសម្រាប់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។

៥- សំណងនៃការខូចខាត។

៦- ការកែប្រែកិច្ចព្រមព្រៀង។

៧- ការរំលាយកិច្ចព្រមព្រៀង។

៨- កាតព្វកិច្ចរបស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលក្រោយការរំលាយកិច្ចព្រមព្រៀង។

៩- ការទាមទារសំណង និងការទទួលខុសត្រូវលើបំណុល។

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវមានយន្តការ និងនីតិវិធី ដើម្បីធានាដល់ការអនុវត្ត កាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។

**ប្រការ ១៥.- កាតព្វកិច្ចរាយការណ៍ជូន គ.ម.ក.**

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវរាយការណ៍ជូន គ.ម.ក. ភ្លាមក្នុងករណីដូចខាងក្រោម៖

១- បុគ្គលបោះផ្សាយបានបំពានកិច្ចព្រមព្រៀងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ឬបទប្បញ្ញត្តិ ពាក់ព័ន្ធជាធរមាន។

២- បុគ្គលបោះផ្សាយមិនបានបង់ ឬពន្យារការបង់ការប្រាក់ទៅម្ចាស់មូលបត្របំណុល ដែលខុសពី លក្ខខណ្ឌនៃមូលបត្របំណុល។

៣- កម្រិតសាធារណរបស់បុគ្គលបោះផ្សាយប្រែប្រួលជាអវិជ្ជមាន លើសពីកម្រិតដូចមានចែងនៅ ក្នុងលក្ខខណ្ឌនៃមូលបត្របំណុលដែលបានបោះផ្សាយលក់។





- ៤- មានបណ្តឹងដែលធ្វើឡើងចំពោះបុគ្គលបោះផ្សាយ និង/ឬភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
- ៥- បុគ្គលបោះផ្សាយស្ថិតនៅក្នុងស្ថានភាពរៀបចំក្រុមហ៊ុនឡើងវិញ ជំរះបញ្ជី រំលាយក្រុមហ៊ុន ឬក្ស័យធន។
- ៦- មានការសុំឈប់ ការបញ្ឈប់ ឬការផ្អាកការផ្តល់សេវាក្នុងវិស័យមូលបត្រភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
- ៧- អាជ្ញាបណ្ណ ឬការទទួលស្គាល់ ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធត្រូវបានព្យួរ ឬដកហូត។
- ៨- មានការផ្លាស់ប្តូរអភិបាល បុគ្គលិកជាន់ខ្ពស់ និង/ឬបុគ្គលិកជំនាញផ្នែកច្បាប់របស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
- ៩- ករណីផ្សេងទៀតដែលអគ្គនាយកនៃ គ.ម.ក. យល់ឃើញថាចាំបាច់ហើយអាចមានការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

**ប្រការ ១៦.- ការផ្តល់របាយការណ៍ប្រចាំឆ្នាំ**

ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃបន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធ ឬក្នុងរយៈពេលសមស្របណាមួយដែលអនុញ្ញាតដោយអគ្គនាយកនៃ គ.ម.ក. ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវផ្តល់ជូន គ.ម.ក. នូវរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម។

**ប្រការ ១៧.- ការត្រួតពិនិត្យដោយ គ.ម.ក.**

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលអាចត្រូវបានត្រួតពិនិត្យដោយមន្ត្រីនៃ គ.ម.ក. លើស្ថានភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវផ្តល់កិច្ចសហការល្អដល់មន្ត្រីត្រួតពិនិត្យរបស់ គ.ម.ក. ក្នុងគោលដៅធានានូវប្រសិទ្ធភាពការងារ។

**ជំពូកទី ៥**  
**កម្រៃ និងបន្ទុក**

**ប្រការ ១៨.- ថ្លៃពាក្យស្នើសុំការទទួលស្គាល់**

បុគ្គលដាក់ពាក្យស្នើសុំត្រូវបង់ថ្លៃពាក្យស្នើសុំការទទួលស្គាល់ និងសោហ៊ុយសិក្សាសំណុំលិខិតជាប្រាក់ចំនួន ២.០០០.០០០ (ពីរលាន) រៀល នៅពេលដាក់ពាក្យស្នើសុំ។ ករណីក្រុមហ៊ុន ឬភ្នាក់ងារ ដែលទទួលបានអាជ្ញាបណ្ណ ឬការទទួលស្គាល់ពី គ.ម.ក. ដាក់ពាក្យស្នើសុំ ក្រុមហ៊ុន ឬភ្នាក់ងារនោះត្រូវបង់ថ្លៃពាក្យស្នើសុំការទទួលស្គាល់ និងសោហ៊ុយសិក្សាសំណុំលិខិតជាប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល នៅពេលដាក់ពាក្យស្នើសុំ។

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវបង់ថ្លៃពាក្យស្នើសុំបន្តការទទួលស្គាល់ និងសោហ៊ុយសិក្សាសំណុំលិខិតជាប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល នៅពេលដាក់ពាក្យស្នើសុំ។



ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិតនេះមិនត្រូវបានប្រគល់ជូនបុគ្គលដាក់ពាក្យស្នើសុំ វិញឡើយ ទោះបីជាមានការបដិសេធលើការទទួលស្គាល់ក៏ដោយ។

**ប្រការ ១៩.- ថ្លៃសេវាទទួលស្គាល់ប្រចាំឆ្នាំ**

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវបង់ថ្លៃការទទួលស្គាល់ប្រចាំឆ្នាំជូន **គ.ម.ក.** ជាប្រាក់ ចំនួន ២.០០០.០០០ (ពីរលាន) រៀល នៅកាលបរិច្ឆេទនៃការទទួលស្គាល់។ ចំពោះក្រុមហ៊ុន ឬភ្នាក់ងារដែល ទទួលបានអាជ្ញាបណ្ណ ឬការទទួលស្គាល់ពី **គ.ម.ក.** ត្រូវបង់ថ្លៃការទទួលស្គាល់ប្រចាំឆ្នាំជូន **គ.ម.ក.** ជា ប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល នៅកាលបរិច្ឆេទនៃការទទួលស្គាល់។ សម្រាប់ឆ្នាំបន្តបន្ទាប់ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលត្រូវបង់ថ្លៃការទទួលស្គាល់ប្រចាំឆ្នាំយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃខែការទទួលស្គាល់នៃឆ្នាំបន្តបន្ទាប់នោះ។

**ជំពូកទី ៦**

**ការព្យួរ និងការដកហូតការទទួលស្គាល់**

**ប្រការ ២០.- ការព្យួរការទទួលស្គាល់**

អគ្គនាយកនៃ **គ.ម.ក.** អាចព្យួរការទទួលស្គាល់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលក្នុងករណី ដូចខាងក្រោម៖

- ១- មិនអនុវត្តតាមកាតព្វកិច្ចដូចមានចែងក្នុងជំពូក ៤ នៃប្រកាសនេះ។
- ២- អាជ្ញាបណ្ណ ឬការទទួលស្គាល់ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធត្រូវបានព្យួរ។
- ៣- មិនបានបង់កម្រៃសេវាទទួលស្គាល់ជូន **គ.ម.ក.** ។
- ៤- មានបណ្តឹងប្រឆាំងនឹងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល។
- ៥- **គ.ម.ក.** រកឃើញថា ព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំ និងឯកសារភ្ជាប់មិនត្រឹមត្រូវ ឬ លាក់បាំងព័ត៌មាន ឬនាំឱ្យយល់ខុស។
- ៦- ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលប្រព្រឹត្តនូវកំហុស ឬការខកខានដែលបណ្តាលមកពីភាព ខ្លីខ្ចា ធ្វេសប្រហែស ឬមិនអាចទទួលយកបាន ហើយភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលមិនបានដោះស្រាយតាមការណែនាំរបស់ **គ.ម.ក.** ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃដែលរកឃើញថា ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលបានប្រព្រឹត្តនូវកំហុសទាំងនោះ។

**ប្រការ ២១.- ការដកហូតការទទួលស្គាល់**

អគ្គនាយកនៃ **គ.ម.ក.** អាចដកហូតការទទួលស្គាល់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ក្នុង ករណីដូចខាងក្រោម៖



១-វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មត្រូវបានលុបចោល ឬអាជ្ញាបណ្ណដែលចេញដោយអាជ្ញាធរពាក់ព័ន្ធត្រូវបានដកហូត។

២-ផុតកាលវេលានៃការព្យួរដូចមានចែងក្នុងប្រការ ២០ នៃប្រកាសនេះ ដោយមូលហេតុនៃការព្យួរបស់ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល នៅមិនទាន់បានដោះស្រាយ។

៣-ប្រព្រឹត្តល្មើសនឹងកាតព្វកិច្ចដូចមានចែងនៅក្នុងជំពូកទី ៤ នៃប្រកាសនេះ។

**ប្រការ ២២.- ការហាមឃាត់សកម្មភាពធុរកិច្ចក្នុងពេលព្យួរ ឬដកហូតការទទួលស្គាល់**

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដែលសុំឈប់ ឬត្រូវបានដកហូតការទទួលស្គាល់ដូចមានចែងក្នុងប្រការ ២១ នៃប្រកាសនេះ ត្រូវបន្តផ្តល់សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ជូនបុគ្គលបោះផ្សាយរហូតដល់មានការតែងតាំងភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលថ្មី។

ករណីដែល **គ.ម.ក.** ព្យួរ ឬដកហូតការទទួលស្គាល់ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល មិនត្រូវចុះកិច្ចសន្យាធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលជាមួយនឹងបុគ្គលបោះផ្សាយថ្មីណាមួយឡើយ។ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដែលត្រូវបានព្យួរសកម្មភាពធុរកិច្ច អាចចាប់ផ្តើមដំណើរការឡើងវិញបាន បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអគ្គនាយកនៃ **គ.ម.ក.** ។

**ជំពូកទី ៧**  
**ទោសប្បញ្ញត្តិ**

**ប្រការ ២៣.- វិធានការរដ្ឋបាល**

ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដែលប្រព្រឹត្តល្មើសនឹងប្រកាសនេះត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ដូចខាងក្រោម៖

- ១- ការព្រមាន។
- ២- ការណែនាំឱ្យកែតម្រូវកំហុស។
- ៣- ការព្យួរ ឬការដកហូតការទទួលស្គាល់។

**ប្រការ ២៤.- ពិន័យអន្តរការណ៍**

ដោយមិនទាន់គិតពីទោសទណ្ឌផ្សេងទៀត ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅព្រះរាជាណាចក្រកម្ពុជា ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលដែលប្រព្រឹត្តល្មើសនឹងប្រកាសនេះត្រូវទទួលរងពិន័យអន្តរការណ៍ពី **គ.ម.ក.** ជាសាច់ប្រាក់ចំនួន ២០.០០០.០០០ (ម្ភៃលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល។

ករណីភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដាក់ពាក្យស្នើសុំបន្តការទទួលស្គាល់ទៅ **គ.ម.ក.** តិចជាង ៤៥ (សែសិបប្រាំ) ថ្ងៃ មុនកាលបរិច្ឆេទដែលការទទួលស្គាល់អស់សុពលភាព ភ្នាក់ងារតំណាង





ម្ចាស់មូលបត្របំណុលនេះត្រូវទទួលបាននូវអន្តរការណ៍ពី **គ.ម.ក.** ជាប្រាក់ចំនួន ២០០.០០០ (ពីររយពាន់) រៀល ក្នុងមួយថ្ងៃ ចំពោះការដាក់ពាក្យស្នើសុំយឺតយ៉ាវនេះ។

**ជំពូកទី ៨**  
**អវសានប្បញ្ញត្តិ**

**ប្រការ ២៥.- ការចេញគោលការណ៍ណែនាំ**

**គ.ម.ក.** អាចចេញគោលការណ៍ណែនាំ ដើម្បីសម្រួលការយល់ដឹង និងការអនុវត្តតាមលក្ខខណ្ឌ នៃប្រកាសនេះ ដល់បុគ្គលពាក់ព័ន្ធ អ្នកចូលរួមក្នុងទីផ្សារមូលបត្រ និងដល់សាធារណជន។

**ប្រការ ២៦.- បដិវាទកម្ម**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ ២៧.- ការអនុវត្តប្រកាស**

អគ្គនាយក អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា នាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់ មូលបត្រ នាយកដ្ឋានកិច្ចការគតិយុត្ត នាយកដ្ឋាន-អង្គភាពដទៃទៀតដែលចំណុះឱ្យគណៈកម្មការមូលបត្រ កម្ពុជា និងបុគ្គលពាក់ព័ន្ធត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧



**បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

**កន្លែងទទួល ៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- ធនាគារជាតិនៃកម្ពុជា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
- នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ
- ដូចប្រការ ២៧ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ